

NEW
PRODUCT

NUTRINAL

NÜMAX

Numax ផលិតផលស្ករគ្រាប់អាហារបំប៉ន





ពីព្រោះក្លិបមាត់ មិនមែនជារឿងលេងសើច!

មនុស្សជាច្រើនគិតថាក្លិបមាត់គឺជារឿងគួរឲ្យអាម៉ាស់ និងក្នុងស្ថានភាពខ្លះអាចនឹងធ្វើឱ្យអ្នកបាក់បង់ទំនុកចិត្ត **ក្លិបមាត់មិនល្អក៏ជាសញ្ញាមួយដែលបង្ហាញថាអាចមានបញ្ហាអនាម័យមាត់ផងដែរ** ប៉ះពាល់ដល់ការទំនាក់ទំនង បណ្តាលឱ្យបាក់បង់បុគ្គលិកលក្ខណៈល្អ ជាសំណាងល្អ មានវិធីជាច្រើនដើម្បីកម្ចាត់ក្លិបមាត់មិនល្អ។

មូលហេតុបង្កឱ្យមានក្លិបមាត់

ប្រភេទអាហារមួយចំនួន

កាកសំណល់ចំណីអាហារដែលបន្ទុកក្លិបមាត់ បន្ទាប់ពីទទួលបានចំណីអាហារនៅអំឡុងពេលនីមួយៗធ្វើឱ្យបាក់តេរីលូតលាស់ ជាមូលហេតុបង្កឱ្យមានក្លិបមាត់មិនល្អ

ការជក់បារី

ការជក់បារី ស៊ីហ្គារ៉ែ ឬការទំពារថ្នាំជក់ដែលមានក្លិបខ្លាំង បណ្តាលឱ្យស៊ីតូណូភាពក្នុងមាត់កើនឡើង ខូចខាតជាលិកាបង្កើនចំនួនបាក់តេរី ដែលបណ្តាលឱ្យមានបញ្ហាផ្ទុកក្លិបមាត់ធ្ងន់ធ្ងរ

ស្អាតមាត់

ទឹកមាត់ជួយលាងសម្អាតកាកសំណល់អាហារដែលនៅសេសសល់ក្នុងមាត់ប្រសិនបើមានបរិមាណទឹកមាត់តិចតួច កាកសំណល់អាហារដែលនៅសេសសល់នឹងបណ្តាលឱ្យផ្ទុកក្លិបមាត់ ផលរំខាននៃការប្រើថ្នាំមួយចំនួនអាចបណ្តាលឱ្យស្អាតមាត់ និងបណ្តាលឱ្យមានក្លិបមាត់មិនល្អដោយប្រយោល។

បញ្ហាអនាម័យមាត់ និងសុខភាពអញ្ចាញធ្មេញ

នៅពេលដែលអ្នកមិនដុសធ្មេញ មិនដុសអណ្តាត ឬមិនប្រើលើបាក់ធ្មេញ នឹងធ្វើឱ្យកាកសំណល់ចំណីអាហារនៅកកជាប់ ដែលបាក់តេរីនឹងពឹងផ្អែកលើសំណល់អាហារទាំងនេះដើម្បីលូតលាស់ បណ្តាលឱ្យផ្ទុកក្លិប លើសពីនេះ ក៏បង្កើនហានិភ័យដល់បញ្ហាសុខភាពអញ្ចាញធ្មេញផងដែរ ប្រសិនបើអ្នកពាក់ឧបករណ៍ក្បាលនឹងធ្មេញ ឬធ្មេញដាក់ គួរតែត្រូវសម្អាតឱ្យបានទៀងទាត់ និងផ្លាស់ប្តូរប្រាសដុសធ្មេញរៀងរាល់ 3 ខែម្តង ឬធ្វើតាមការណែនាំរបស់ទទួលបណ្តិត

តើដឹងឬទេ? មានបាក់តេរីនៅក្នុងមាត់រហូតដល់ **50,000** លានក្បាល!



មូលហេតុចម្បងមួយដែលធ្វើឱ្យមានក្លិបមាត់មិនល្អគឺ ការប្រមូលផ្តុំបាក់តេរីផ្សេងៗ បណ្តាលមកពីការសម្អាតមាត់មិនបានគ្រប់គ្រាន់

តើបាក់តេរីប្រភេទណាដែលបណ្តាលឱ្យមានក្លិបមាត់មិនល្អ?

យោងតាមការស្រាវជ្រាវ Scientific American **បាក់តេរីដែលបង្កើតហ្គាសចេញមករកឃើញនៅលើអណ្តាត និងនៅក្រោមអញ្ចាញធ្មេញ ដែលជាមូលហេតុធ្វើឱ្យផ្ទុកក្លិបមាត់ និងខ្យល់ដង្ហើមមានក្លិបមិនល្អ** ហ្គាសនេះមានផ្ទុកស្ថាន់ធំ ដូចជា អ៊ីដ្រូសែនស៊ុលហ្វីត និងមេទីល មេកាតាន ជាមេដែលមានក្លិបដូចស៊ុតរលួយ ឬស្តែក្តោបរលួយ ការដុសសម្អាតធ្មេញ និងទឹកខ្មៅមាត់អាចជួយកម្ចាត់បាក់តេរីទាំងនេះនិងអាចធ្វើឱ្យដង្ហើមរបស់អ្នកមានក្លិបស្រស់ស្រាយ ប៉ុន្តែក៏អាចជួយដោះស្រាយបញ្ហាក្លិបមាត់មិនល្អត្រឹមរយៈពេលខ្លីប៉ុណ្ណោះដោយសារតែបាក់តេរីអាក្រក់ទាំងនេះអាចត្រលប់មកវិញនិងកាន់តែបង្កើនចំនួនឡើងវិញថ្ងៃរៀងរាល់។

ការប្រមូលផ្តុំរបស់បាក់តេរី នៅក្នុងមាត់ ក្រៅពីបណ្តាលឱ្យមានក្លិបហើយ ក៏ជាប្រភពដើមនៃជំងឺផ្សេងៗ ជាច្រើនទៀត

បាក់បង់បុគ្គលិកលក្ខណៈ និងគ្មានទំនុកចិត្ត

បង្កើនទំនុកចិត្ត ខ្យល់ដង្ហើមក្រអូបស្រស់ស្រាយ

- ភ្លិនក្រូច Yuzu mint
- ជួយឱ្យខ្យល់ដង្ហើមស្រស់ស្រាយ
- ជួយកាត់បន្ថយការប្រមូលផ្តុំបាក់តេរី
- ជួយឱ្យអារម្មណ៍ស្រឡះ និងស្រស់ស្រាយ
- បន្ថែមវីតាមីន C ដើម្បីពង្រឹងភាពស្អាត
- គ្មានជាតិស្ករ



ពោរពេញដោយភ្លិនក្រអូប ស្រស់ស្រាយ

DEODORANT LOZENGE

ស្តារគ្រាប់បំបាត់ភ្លិនមាត់ ឆ្នៃប្រឌិតចម្រាញ់ចេញពីធម្មជាតិ

L-TYROSINE
ស្ថាភាពហត់ឆ្ងាយ
ត្រៀមខួរក្បាលឱ្យ
ស្រស់ស្រាយភ្លឺស្អាត

NC(Cc1ccc(O)cc1)C(=O)O

PERSIMMON
កាត់បន្ថយភ្លិនអាត្រក់
ដោយសុវត្ថិភាព

VITAMIN C
ជួយពង្រឹងភាពស្អាត
និងពង្រឹង Collagen

OC1=CC(=O)C(O)=C(O)O1


ចម្រាញ់ចេញពីផ្លែទំលាប់ជប៉ុន (Persimmon Extract)

Persimmon Extract ចម្រាញ់ចេញពីផ្លែទំលាប់ពីទីក្រុង Ehime ប្រទេសជប៉ុន ជ្រើសរើសយកផ្លែដែលមិនទាន់ទុំដែលមានរសជាតិហ៊ីរ សម្បូរទៅដោយសារធាតុ **Polyphenols (Tannin)** ខ្ពស់ ជាធម្មតាមានប្រសិទ្ធភាពក្នុងការបំបាត់ភ្លិនបានល្អ ដូចជា ភ្លិនមាត់មិនល្អ ភ្លិនខ្លួន និងភ្លិនផ្សេងៗទៀត វាត្រូវបានគេប្រើប្រាស់ យ៉ាងទូលំទូលាយនៅក្នុងផលិតផលបំបាត់ភ្លិននៅក្នុងប្រទេសជប៉ុន កូរ៉េ និងតៃវ៉ាន់។




- ប្រសិទ្ធភាពរបស់ Persimmon Extract ក្នុងការបំបាត់ភ្លិនមិនល្អ**
- សមត្ថភាពទប់ស្កាត់បាក់តេរីយ៉ាងមានប្រសិទ្ធភាព
 - មានប្រសិទ្ធភាពក្នុងការកម្ចាត់សារធាតុពុក Hydrogen Sulfide, Ammonia, Nonenals, Acetic Acid និងសារធាតុផ្សេងៗទៀត ដូច្នេះជួយការពារ និងបំបាត់ភ្លិនមិនល្អក្នុងរាងកាយ ដូចជាភ្លិនមាត់មិនល្អ ភ្លិនខ្លួន ភ្លិនមនុស្សចាស់ ជាដើម **PERSIMMON EXTRACT** មិនមានប្រតិកម្មជាមួយនឹងទឹកអប់ ដូច្នេះមានប្រសិទ្ធភាព ការងារបានល្អឥតខ្ចោះអាចប្រើបានក្នុងឧស្សាហកម្មផ្សេងៗ ដូចជា គ្រឿងសំអាង អាហារ និងផលិតផលបន្តបន្ទាប់ទឹក។

L-TYROSINE

L-Tyrosine គឺជាសារធាតុចាក់ទងសរសៃប្រសាទដ៏សំខាន់បំផុតមួយ ដោយសារតួនាទី **L-Tyrosine មានតួនាទីក្នុងការជំរុញ និងតែប្រែការធ្វើការរបស់ខួរក្បាល** ខាហារណ៍ដូចជា ដើម្បីបង្កើត Phenylalanine មានប្រសិទ្ធភាពក្នុងការធ្វើអោយអារម្មណ៍របស់អ្នកប្រសើរឡើង ទប់ស្កាត់ចំណង់អាហារ និងផ្សេងៗ។

L-Tyrosine ជួយលើកកម្ពស់ចំណេះការនៃក្រពេញ Adrenal ក្រពេញភីតូស និងក្រពេញទីរ៉ូអ៊ីតជម្រុញការបញ្ចេញអរម៉ូន ជួយបន្ធូរភាព តានតឹង ជួយស្តារការចងចាំ ជួយជំរុញអារម្មណ៍ និង ការបង្កើត Norepinephrine ដែលជួយកាត់បន្ថយចំណង់អាហារ ដោយការជួយ គ្រប់គ្រងចំណុចកណ្តាលនៃអារម្មណ៍ឃ្លាននៅក្នុងអ៊ុប៊ីតាឡាមូសដែលជាផ្នែកខាងក្រោមនៃខួរក្បាលមានតួនាទីដូចជាថ្នាំបំបាត់ចំណង់អាហារ

ការធ្វើការរបស់ L-Tyrosine គឺជួយបញ្ជូនអារម្មណ៍នៃប្រព័ន្ធសរសៃប្រសាទទៅខួរក្បាលផងដែរជួយបន្ធូរអារម្មណ៍តានតឹង ជួយស្តារការ ចងចាំ ជួយជំរុញអារម្មណ៍ ក្រពេញទីរ៉ូអ៊ីត ក្រពេញ adrenaline និងក្រពេញភីតូស ធ្វើការប្រកបដោយប្រសិទ្ធភាព និង **ជួយឱ្យភ្នែកពិសោធន៍** ប្រសើរឡើងបន្ទាប់ពីគេមិនលក់ ថែមទាំងអាចប្រើបានជាមួយបញ្ហាដែលបណ្តាលមកពីភាពតានតឹង



សរុបអត្ថប្រយោជន៍នៃ (L-Tyrosine)


- ជំនួយជម្រុញការធ្វើការ របស់ខួរក្បាល ឱ្យខួរក្បាលដាស់ ខ្លួនឯងគ្រប់ពេល
- ជួយបង្កើន ប្រសិទ្ធភាព នៃការចងចាំ
- ជួយកាត់បន្ថយ ភាពតានតឹង
- ជួយក្នុងការអភិវឌ្ឍ នៃប្រព័ន្ធប្រសាទ និងខួរក្បាល

Vitamin C (ASCORBIC ACID)

(Vitamin c)

ហេតុអ្វីបានជាយើងគួរទទួលទានវីតាមីន C ជារៀងរាល់ថ្ងៃ?

- គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយពន្យារភាពចាស់ និងកាត់បន្ថយការកើតឡើងស្នាមជ្រួញ នៃអាយុ
- គឺជាអ្នកបង្កើតកូឡាជែន ដែលជាសរសៃដើរតួនាទីភ្ជាប់ជាលិកាផ្សេងៗ រួមគ្នាធ្វើអោយស្បែកតឹងរឹងរាវ
- ជួយការពារការធ្លាក់ស្បែក បង្កើនភាពស៊ាំ



THAI RECOMMENDED DAILY INTAKES (THAI RDI)
មានន័យថា ចំណុះសារធាតុចិញ្ចឹមដែលបានណែនាំឱ្យប្រើប្រាស់ក្នុងមួយថ្ងៃ សម្រាប់ប្រជាជនថៃ ណែនាំអោយទទួលទានវីតាមីន C ក្នុងកម្រិត 60 mg/ថ្ងៃ

ជីអង្កាម (Peppermint Flavor)

ក្លិនក្រអូបរបស់ជីអង្កាម ជំនួយដល់ប្រព័ន្ធផ្សេងៗក្នុងរាងកាយ ជាពិសេស ខួរក្បាលបានរលាយ ប្រព័ន្ធដកដង្ហើមបានច្នៃ ថែមទាំងដោះស្រាយអាការៈវិលមុខ ទៀតផង ជួយបង្កើតភាពរស់រវើកដែលជួយឱ្យរាងកាយធ្វើយតបកាន់តែប្រសើរ

រូបមន្តនេះគឺសក្តិសម ជាមួយអ្នកណាខ្លះ?
សក្តិសមសម្រាប់អ្នកដែលមានបញ្ហា ក្លិនមាត់ពីការទទួលទានអាហារ/ផក់បារី
—
សក្តិសមសម្រាប់អ្នកដែលមានភាពតានតឹងខ្លាំង
—
សក្តិសមសម្រាប់អ្នកដែលប្រើខួរក្បាលខ្លាំង ចង់បានភាពស្រស់ស្រាយឡើងវិញ

